

សៀវភៅណែនាំអ្នក បោះឆ្នោតសម្រាប់ ការបោះឆ្នោតបឋម

ឆ្នាំ២០២២

ព័ត៌មានថ្មី 10/03/22

i

សំណួរបេក្ខជននៅក្នុងសៀវភៅណែនាំត្រូវបានគេស្រង់ចេញមកពីការស្ទង់មតិសហគមន៍ដើម្បីកំណត់បញ្ហាដែលប្រជាពលរដ្ឋយកចិត្តទុកដាក់បំផុត។ សូមចាំមើលការស្ទង់មតិនៅពេលដែលវាចេញមកតាមវដ្តនីមួយៗ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម តាមរយៈអង្គការសហគមន៍ ឬ ក្នុងសង្កាត់របស់អ្នកហើយបញ្ជូនសំណួរបស់អ្នក! អ្នកក៏អាចទាក់ទងទៅបេក្ខជនដោយផ្ទាល់ដើម្បីសួរថាតើពួកគេគិតយ៉ាងណាលើបញ្ហាដែលអ្នកលើកឡើង! សម្ព័ន្ធដើម្បីការបោះឆ្នោតនៅក្រុងឡូវែល (Lowell Votes) មិនគាំទ្របេក្ខជនណាម្នាក់សម្រាប់តំណែងជាបេក្ខជនឡើយ។ យើងធ្វើឱ្យឯកសារអប់រំរបស់យើងមានដល់សាធារណជនទូទៅ។ ប្រសិនបើបេក្ខជនជ្រើសរើសចែកចាយឯកសាររបស់យើង វាមិនមែនមានន័យថាយើងបានគាំទ្របេក្ខជននោះឡើយ។



Email: lowellvotes@gmail.com
Phone: 978-452-7532 ext. 808
Facebook: LowellVotes

សំណួរសម្រាប់សួរបេក្ខជនទាំងឡាយ ដែលយើងបោះពុម្ពនៅក្នុងសៀវភៅណែនាំនេះ ត្រូវបានបង្កើតឡើងតាមរយៈការស្ទង់មតិសហគមន៍ ដើម្បីកំណត់បញ្ហាដែលប្រជាជនចាប់អារម្មណ៍បំផុត។ សូមតាមដានមើលការស្ទង់មតិនោះ នៅពេលយើងផ្សព្វផ្សាយតាមវដ្តជាទៀងទាត់ នៅលើបណ្តាញសង្គម តាមរយៈអង្គការសហគមន៍ ឬក្នុងសង្កាត់របស់អ្នកហើយសូមសរសេរសំណួរបស់អ្នកនៅលើការស្ទង់មតិនោះ! អ្នកក៏អាចទាក់ទងបេក្ខជនដោយផ្ទាល់ ដើម្បីសួរអំពីគោលជំហររបស់ពួកគេនៅលើបញ្ហាដែលអ្នកចាប់អារម្មណ៍!

សម្ព័ន្ធដើម្បីការបោះឆ្នោតនៅក្រុងឡូវែល (Lowell Votes) មិនផ្តល់ការគាំទ្រ ឬសំដែងមតិគាំទ្របេក្ខជនណាម្នាក់ដែលកំពុងប្រកួតប្រជែងយកមុខតំណែងគ្រប់គ្រងការិយាល័យមន្ត្រីសាធារណៈណាមួយនោះទេ។ យើងបង្កើតឯកសារអប់រំរបស់យើងដើម្បីចែកចាយដល់សាធារណជនទូទៅ។ ប្រសិនបើបេក្ខជនណាម្នាក់យកឯកសាររបស់យើងទៅចែកចាយបន្ត នោះមិនមែនមានន័យថា យើងផ្តល់ការគាំទ្រ ឬសំដែងមតិគាំទ្របេក្ខជននោះឡើយ។

សូមជួយទិញអាវយឺត និងវត្ថុជាអនុស្សាវរីយ៍
ផ្សេងៗទៀត ។ សូមជួយគាំទ្រអង្គការ
Lowell Votes!
lowellvotes.org/shop



ការបោះឆ្នោតទូទៅ ៖ ថ្ងៃទី ៨ ខែវិច្ឆិកា ចាប់ពីម៉ោង ៧ ព្រឹកដល់ម៉ោង ៨ ល្ងាច

តើ សំណួរណា ខ្លះ ត្រូវបាន គេ បោះពុម្ព នៅលើ សន្លឹកឆ្នោតនៅក្នុងសម័យកាល បោះឆ្នោតនៅរដូវស្លឹកឈើជ្រុះនេះ ?

✓ សម្ព័ន្ធនៃ អង្គការដើម្បីការបោះឆ្នោត (**LOWELL VOTES COALITION**) បានប្រកាស មតិគាំទ្រ

សំណួរនៅលើ សន្លឹកឆ្នោត លេខ ១

ការយុត្តាធិការនៃមល្លេ ប្រាក់ចំណូលលើសពីមួយលាន ដុល្លារ

ការបោះឆ្នោត “បាទឬចាំ” (គាំទ្រ) ... ✓

...បង្កើតពន្ធបន្ថែមដ៏តិចតួចក្នុងអត្រា 4 ភាគរយទៅលើផ្នែកនៃប្រាក់ចំណូលប្រចាំឆ្នាំរបស់បុគ្គលម្នាក់ ដែលរកបានលើសពី 1 លានដុល្លារ ។ អត្រាពន្ធថ្មីនេះ នឹងបង្កើតបានទឹកប្រាក់ប្រហែល 2 ពាន់លានដុល្លារ ដែលនឹងត្រូវចំណាយទៅលើវិស័យអប់រំសាធារណៈ ប្រកបដោយគុណភាព និងការចំណាយលើការសិក្សា នៅមហាវិទ្យាល័យ និងសាកលវិទ្យាល័យសាធារណៈ នៅក្នុងតម្លៃសមរម្យ និងសម្រាប់ចំណាយលើការ ជួសជុល និងថែទាំផ្លូវថ្នល់ ស្ពាន និងការដឹកជញ្ជូន សាធារណៈ ដូចដែលបានកំណត់ក្នុងរដ្ឋធម្មនុញ្ញរបស់ រដ្ឋម៉ាសាឈូសិត ។ ប្រជាជនដែលរកប្រាក់ចំណូល បានមិនលើសពី 1 លានដុល្លារក្នុងមួយឆ្នាំនឹងមិនរងការ ប៉ះពាល់ទេ ។

ការបោះឆ្នោត “ទេ” (មិនគាំទ្រ) ...

...នឹងរក្សាទុកច្បាប់ពន្ធដារជាធរមានរបស់យើង ដែលនៅ ក្នុងនោះ មហាសេដ្ឋីដែលរកប្រាក់ចំណូលបានរាប់លាន ដុល្លារក្នុងមួយឆ្នាំៗ បង់ពន្ធលើប្រាក់ចំណូលរបស់ពួកគេ នៅក្នុងអត្រាដ៏តិចតួចទៅឲ្យរដ្ឋ និងទីក្រុង ឬស្រុក (ខោនធី) បើធៀបទៅនឹងក្រុមមនុស្សដែលរកបានចំណូល ដទៃពីនោះ ។

តើ សំណួរណា ខ្លះ ត្រូវបាន គេ បោះពុម្ព នៅលើ សន្លឹកឆ្នោតនៅក្នុងសម័យកាល បោះឆ្នោតនៅ រដ្ឋស្លឹកឈើ ជ្រុះនេះ ?

សំណួរនៅលើ សន្លឹកឆ្នោត លេខ ២

បទបញ្ញត្តិ គ្រប់គ្រងការធានារ៉ាប់រង សុខភាពធ្មេញ

ការបោះឆ្នោត “បាទឬចាំ” (គាំទ្រ) ...

...នឹងតម្រូវឱ្យក្រុមហ៊ុនធានារ៉ាប់រងសុខភាពធ្មេញ
ចំណាយយ៉ាងហោចណាស់ 83% នៃប្រាក់ចំណូលរបស់
ពួកគេទៅលើ “ការចំណាយទៅលើសេវាថែទាំធ្មេញ
និងការកែលម្អគុណភាពសេវា” ជំនួសឱ្យការចំណាយ
ទៅលើផ្នែករដ្ឋបាល ។ ក្រុមហ៊ុនធានារ៉ាប់រងសុខភាព
ធ្មេញដែលប្រកាសអំពីសមាមាត្រនៃការខាតបង់លើផ្នែក
វេជ្ជសាស្ត្រតិចជាង 83% នឹងត្រូវសងប្រាក់បុព្វលាភ
ដែលអតិថិជនបង់លើសចំនួន ។

ការបោះឆ្នោត “ទេ” (មិនគាំទ្រ) ...

...នឹងមិនបង្កើតសមាមាត្រនៃការខាតបង់ផ្នែកវេជ្ជសាស្ត្រ
សម្រាប់ផែនការធានារ៉ាប់រងសុខភាពធ្មេញទេ ។ បច្ចុប្បន្ន
រដ្ឋម៉ាសាឈូសិតបានបង្កើតសមាមាត្រនៃការខាតបង់ផ្នែក
វេជ្ជសាស្ត្រនៅក្នុងអត្រា 88% សម្រាប់ផែនការធានារ៉ាប់រង
ផ្នែកវេជ្ជសាស្ត្រ ប៉ុន្តែមិនមានសមាមាត្រនៃការខាតបង់ផ្នែក
វេជ្ជសាស្ត្រសម្រាប់ផែនការធានារ៉ាប់រងសុខភាពធ្មេញទេ ។

តើ សំណួរណា ខ្លះ ត្រូវបាន គេ បោះពុម្ព នៅលើ សន្លឹកឆ្នោតនៅក្នុងសម័យកាល បោះឆ្នោតនៅ រដ្ឋស្លឹកឈើ ជ្រុះនេះ ?

បន្ត

សំណួរនៅលើ សន្លឹកឆ្នោត លេខ ៣

បង្កើនភាពងាយដាក់ពាក្យសុំ អាជ្ញាប័ណ្ណសម្រាប់ការលក់ ភេសជ្ជៈមានជាតិស្រា

ការបោះឆ្នោត “បាទបូថា” (គាំទ្រ) ...

...នឹងបង្កើនចំនួនរួមគ្នានៃអាជ្ញាប័ណ្ណសម្រាប់ការលក់រាយនៃស្រាបៀរ និងស្រាទំពាំងបាយជូរ និងអាជ្ញាប័ណ្ណសម្រាប់ការលក់ភេសជ្ជៈដែលមានជាតិស្រាទាំងអស់ ដែលគ្រឹះស្ថានមួយអាចកាន់កាប់ នឹងកើនឡើងចាប់ពី 12 អាជ្ញាប័ណ្ណនៅឆ្នាំ 2023 ទៅដល់មិនលើសពី 18 អាជ្ញាប័ណ្ណ នៅឆ្នាំ 2031 ។ ច្បាប់នេះក៏នឹងហាមឃាត់ការទូទាត់សងថ្លៃលក់ស្រាដោយស្វ័យប្រវត្តិនៅក្នុងហាង និងការទូទាត់សងថ្លៃស្រាដោយខ្លួនឯងផងដែរ និងដាក់បញ្ចូលបន្ថែមនូវប័ណ្ណបើកបរមកពីក្រៅរដ្ឋទៅក្នុងបញ្ជីអត្តសញ្ញាណប័ណ្ណ ដែលត្រូវបានអនុម័តនៅក្នុងច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹងរបស់រដ្ឋ (State Liquor Control Act) ។

ការបោះឆ្នោត “ទេ” (មិនគាំទ្រ) ...

...នឹងរក្សាទុកច្បាប់ដែលមានស្រាប់ទាក់ទងនឹងការចេញអាជ្ញាប័ណ្ណសម្រាប់ការលក់រាយនូវគ្រឿងស្រវឹង ការផាកពិន័យ និងប្រតិបត្តិការ ។

តើ សំណួរណា ខ្លះ ត្រូវបាន គេ បោះពុម្ព នៅលើ សន្លឹកឆ្នោត នៅក្នុង សម័យកាល បោះឆ្នោត នៅ រដ្ឋ ស្ទីកឈើ ជ្រុះ នេះ ?

សំណួរនៅលើ សន្លឹកឆ្នោត លេខ ៤

ការបំពេញបានលក្ខខណ្ឌដើម្បីសុំ ប័ណ្ណបើកបរយានយន្ត


ការបោះឆ្នោត “បាទឬចា” (គាំទ្រ) ... 

...នឹងរក្សាទុកឲ្យនៅជាធរមាននូវច្បាប់ដែលទទួលបាន ការអនុម័តថ្មីៗ ដែលអនុញ្ញាតឱ្យជនអន្តោប្រវេសន៍ ដែលមិនទាន់មានស្ថានភាពផ្នែកច្បាប់ពិតប្រាកដ អាច ដាក់ពាក្យសុំប័ណ្ណបើកបរ ។ ច្បាប់នេះបង្កើនសុវត្ថិភាព សាធារណៈដោយធានាថា អ្នកបើកបរនៅក្នុងរដ្ឋ ម៉ាសាឈូសិត កាន់តែច្រើន បានទទួលការធ្វើតេស្ត សមត្ថភាព និងមានលិខិតធានារ៉ាប់រងយ៉ាងត្រឹមត្រូវ និងបង្កើនលទ្ធភាពធ្វើដំណើរសម្រាប់គ្រួសារជន អន្តោប្រវេសន៍ ដោយមិនគិតទៅដល់ស្ថានភាពផ្នែក ច្បាប់របស់ពួកគេ ។ បច្ចុប្បន្ននេះរដ្ឋចំនួន 16 បាន អនុម័តច្បាប់ស្រដៀងគ្នានេះ ដែលផ្តល់សិទ្ធិដល់ជន អន្តោប្រវេសន៍ដែលមិនទាន់មានស្ថានភាពផ្នែកច្បាប់ ពិតប្រាកដនូវសិទ្ធិទទួលបានប័ណ្ណបើកបរ ។

ការបោះឆ្នោត “ទេ” (មិនគាំទ្រ) ...

...នឹងលុបចោលសេចក្តីព្រាងច្បាប់ House Bill 4805 ដូច្នេះច្បាប់នោះ នឹងមិនអនុញ្ញាតឲ្យអ្នកដាក់ពាក្យសុំប័ណ្ណ បើកបរណាដែលមិនអាចផ្តល់ព័ត៌មានសម្រាប់ផ្ទៀងផ្ទាត់ សញ្ជាតិ ឬស្ថានភាពផ្នែកអន្តោប្រវេសន៍ អាចទទួលបាន ប័ណ្ណបើកបរ និងការចុះបញ្ជីកម្មសិទ្ធិយានយន្តទេ ។

តើអ្វីជាតំបន់ទទួលខុសត្រូវ របស់សមាជិកសភាប្រចាំក្រុង ឡឺវែល ?



ចម្លើយនៃការសង់មតិ សមាជិកសភាប្រចារដ្ឋ តំបន់ទី ១៦ នៃស្រុកមីដឌីលសិក្សខោនធី

 Rodney Elliott សមាជិកគណបក្សប្រជាធិបតេយ្យ	 Karla Miller សមាជិកគណបក្សសាធារណរដ្ឋ
---	---

តើអ្នកបោះឆ្នោតអាចរកឃើញព័ត៌មានអំពីអ្នកនៅទីតាំងណានៅលើបណ្តាញអ៊ីនធឺណិត ?	 Rodney_Elliott1  rodneyelliottforcitycouncil  rodneye_1960 rodneyelliott.com	 N/A  KarlaMillerForStateRep  karlamiller2022 karlamiller.org
តើអ្នកគាំទ្រគោលនយោបាយណាខ្លះដើម្បីភ្ជាប់បន្ថយការចំណាយទៅលើការរស់នៅសម្រាប់គ្រួសាររបស់អ្នកធ្វើការធម្មតា ?	បង្កើនការគាំទ្រដល់សេវាថែទាំកុមារ, បង្កើនក្រុមឪពុកដែលបានមកពីពន្ធព្រៃប្រាក់ចំណូល, លើកលែងការប្រកបពន្ធសម្រាប់មនុស្សចាស់, អ្នកជំងឺ និងមនុស្សដែលផ្តល់សេវាថែទាំកុមារ ឬថែទាំមនុស្សផ្សេងទៀតដែលនៅក្នុងបន្ទុកគ្រួសារ ។	ស្ស្រមេចចិត្តមិនចូលរួមដោយស្ម័គ្រាងលេខ២៧លើណែនាំរបស់មេធាវីរបស់គាត់ ។
តើអ្នកមានផែនការឬផ្ដើមថវិកាសម្រាប់គាំទ្រស្វាឈៀនសាធារណៈរបស់យើងដែរឬទេ ? តើអ្នកនឹងប្រើប្រាស់ថវិកាទាំងនោះរបៀបណា ?	អនុវត្តអនុសាសន៍នៃច្បាប់ស្តីពីការផ្តល់កាលានុវត្តកាលដល់និស្សិត, (Student Opportunity Act) ដើម្បីផ្តល់មូលនិធិគ្រប់គ្រាន់សម្រាប់វិស័យអប់រំនៅក្នុងរដ្ឋទាំងមូល។	ស្ស្រមេចចិត្តមិនចូលរួមដោយស្ម័គ្រាងលេខ២៧លើណែនាំរបស់មេធាវីរបស់គាត់ ។
តើអ្វីជាបញ្ហាចម្បងជាងគេទាក់ទងនឹងគេហដ្ឋាននៅក្នុងតំបន់របស់យើង ហើយតើអ្នកនឹងដោះស្រាយបញ្ហានេះរបៀបណា ?	គេហដ្ឋានដែលមានតម្លៃសមរម្យគឺជាបញ្ហាដ៏ធំបំផុត។ ក្នុងនាមជាសមាជិកក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរគេហដ្ឋាននៃទីក្រុងឡឺវ៉ូល យើងកំពុងធ្វើការលើគម្រោងថ្មីៗជាច្រើន ដើម្បីបង្កើនចំនួនគេហដ្ឋានដែលមានតម្លៃសមរម្យ ឧទាហរណ៍គម្រោង Rivers Edge ដែលឈានដល់ដំណាក់កាលទី ៥ និងគម្រោងផ្សេងៗជាច្រើនទៀត។ គាំទ្រច្បាប់ស្តីពីការផ្តល់ប្រាក់ឧត្តិដែលបានមកពីការប្រមូលពន្ធរូបិយសម្រាប់ ដើម្បីពង្រីកកសាងសង់គេហដ្ឋានដែលមានតម្លៃសមរម្យ និងគាំទ្រការបង្កើតតំបន់សម្រាប់សាងសង់គេហដ្ឋាននៅក្នុងសហគមន៍ MBTA ដែលអាចឲ្យគ្រួសារស្នាក់ច្រើនស្នាក់នៅ ។	ស្ស្រមេចចិត្តមិនចូលរួមដោយស្ម័គ្រាងលេខ២៧លើណែនាំរបស់មេធាវីរបស់គាត់ ។
តើអ្វីជាបញ្ហាចម្បងជាងគេដែលក្រសួងដឹកជញ្ជូនសាធារណៈរបស់រដ្ឋម៉ាសាឈូសិត (MBTA) និងក្រសួងដឹកជញ្ជូនសាធារណៈរបស់ក្រុងឡឺវ៉ូល (LRTA) កំពុងប្រឈមមុខ ហើយតើអ្នកនឹងដោះស្រាយបញ្ហាទាំងនេះរបៀបណា ?	ស្ថាប័នទាំងពីរនេះត្រូវកែលម្អការផ្តល់សេវារបស់ពួកគេ។ ស្ថាប័នគ្រប់គ្រងសេវាដឹកជញ្ជូនសាធារណៈ MBTA គួរអនុញ្ញាតឱ្យក្រសួងដឹកជញ្ជូនរបស់រដ្ឋម៉ាសាឈូសិត (MA DOT) ទទួលខុសត្រូវចំពោះការកែលម្អប្រព័ន្ធនាសម្ព័ន្ធ។ ស្ថាប័ន MBTA គួរយកចិត្តទុកដាក់លើផ្នែកសុវត្ថិភាព, ការគ្រប់គ្រង និងការកាត់បន្ថយការចំណាយ ដើម្បីជ្រៀសវាងការទម្លាក់បន្ទុកនៃការចំណាយទាំងនោះទៅលើអ្នកជិះ។ ខ្ញុំចង់ឃើញការខិតខំបង្កើនចំនួនអ្នកជិះនៅក្នុងស្ថាប័នដឹកជញ្ជូនសាធារណៈ LRTA ដើម្បីឲ្យយើងអាចពង្រីកសេវាផ្សេងៗទៀត ជាពិសេសសេវាដឹកជញ្ជូនអ្នកដំណើរតាមរថយន្តក្រុង Road Runner ។	ស្ស្រមេចចិត្តមិនចូលរួមដោយស្ម័គ្រាងលេខ២៧លើណែនាំរបស់មេធាវីរបស់គាត់ ។
តើដូចជាអ្វីខ្លះដើម្បីប្រយុទ្ធប្រឆាំងនឹងការរើសអើងនៅតាមការយល់ឃើញភិបាល, នៅក្នុងវិស័យអប់រំ និងក្រសួងនគរបាល ?	ជ្រើសរើសបុគ្គលិក និងធ្វើឲ្យមានភាពចម្រុះនៅក្នុងឯកលក្ខណៈ នៅគ្រប់លំដាប់ថ្នាក់នៃរដ្ឋាភិបាល ដើម្បីធ្វើឲ្យក្រុមឯកលក្ខណៈជាតំណាងឆ្លុះបញ្ចាំងនូវភាពចម្រុះរបស់ប្រជាជនទាំងអស់។ បង្កើនស្តុកម្មភាពចុះតាមសហគមន៍របស់មន្ត្រីនគរបាលរូបដើម្បីកសាងទំនាក់ទំនងល្អរវាងប្រជាពលរដ្ឋជាមួយមន្ត្រីនគរបាល។	ស្ស្រមេចចិត្តមិនចូលរួមដោយស្ម័គ្រាងលេខ២៧លើណែនាំរបស់មេធាវីរបស់គាត់ ។

ចម្លើយនៃការសង់មុតិ សមាជិកសភាប្រចាំរដ្ឋ តំបន់ទី ១៦ នៃស្រុកមីដឌីលសិក្សខោនធី បន្ត



RODNEY ELLIOTT
FOR STATE REPRESENTATIVE

Rodney Elliott



★ **KARLA MILLER** ★
State Representative

Karla Miller

តើអ្នកពេញចិត្តហាងកាហ្វេណាមួយនៅក្នុងឡូវែល ?



N/A

សម្រេចចិត្តមិនចូលរួមដោយសំអាងលើ
យោបល់ណែនាំរបស់មេធាវីរបស់គាត់ ។

តើអ្នកពេញចិត្តតន្ត្រីករណាមួយ ?



N/A

សម្រេចចិត្តមិនចូលរួមដោយសំអាងលើ
យោបល់ណែនាំរបស់មេធាវីរបស់គាត់ ។

ស្នូមបន្ទូលអានព័ត៌មានដើម្បីដឹង
អំពីចម្លើយរបស់បេក្ខជនសភា
សហរដ្ឋអាមេរិក ចំពោះសំណួរ
ទាំងឡាយ

ចម្លើយចំពោះការស្ទង់មតិ របស់បេក្ខជនសមាជិកសភា សហរដ្ឋអាមេរិក ប្រចាំសង្កាត់លេខ ៣ នៃតំបន់មឌីស៊ីតឡូ



Lori Trahan
សមាជិកសភាប្រជាធិបតេយ្យ



Dean Tran
សមាជិកសភាប្រជាធិបតេយ្យ

តើអ្នកបោះឆ្នោតអាចរកឃើញព័ត៌មានអំពីអ្នកនៅទីតាំងណាដែលបណ្តាញអ៊ីនធឺណិត ?	 loritranhama  LoriTrahanMA  loriforusccongress loritranhan.com	 DeanTranMA3  TranforCongress  N/A deantran.com
តើអ្នកគាំទ្រគោលនយោបាយអ្វីដើម្បីដោះស្រាយបញ្ហានៃការឡើងថ្លៃរបស់សេវាថែទាំសុខភាព ?	ខ្ញុំគាំទ្រ “ច្បាប់ស្តីពីការកាត់បន្ថយអតិផរណា” ដែលនឹងបញ្ចប់ការកាត់បន្ថយប្រាក់ចំណូលរបស់អ្នកប្រកាសសុខភាព។ បញ្ហាដែលអ្នកប្រកាសសុខភាពជួបប្រទះនោះគឺថា ការកាត់បន្ថយប្រាក់ចំណូលរបស់អ្នកប្រកាសសុខភាពនេះ គឺជា “family glitch” ។ យើងនឹងដើរតាមដំណាក់កាលច្រើនទៀតដើម្បីជ្រើសរើសកម្មវិធីសុខភាពសមស្របបំផុតសម្រាប់អ្នកប្រកាសសុខភាព។ ខ្ញុំជាអ្នកគាំទ្រយ៉ាងខ្លាំងចំពោះមណ្ឌលសុខភាពនៅក្នុងសហរដ្ឋអាមេរិកជាមូលដ្ឋានសុខភាពសហគមន៍ក្នុងទូទាំងរដ្ឋ និងការផ្តល់សេវាថែទាំសុខភាពតាមបណ្តាញកុំឱ្យមានការរើសអើង។	ធានាឱ្យមានសេដ្ឋកិច្ចចម្រើន ដែលផ្តល់ឱកាសដល់មនុស្សទាំងឡាយ និងផ្តល់សេវាថែទាំសុខភាពដល់ពួកគេទាំងអស់។ ការធានាអនុវត្តន៍នេះបង្កើនសុខភាពទាំងឡាយ ដើម្បីឱ្យមានការរស់នៅល្អប្រសើរ និងឱ្យមានការរស់នៅល្អប្រសើរ។ ប្រកបដោយប្រសិទ្ធភាព ។ តាមដានយ៉ាងយកចិត្តទុកដាក់នូវតម្លៃសេវាថែទាំសុខភាព និងតម្លៃផ្ទៃក្នុង។ ត្រួតពិនិត្យយ៉ាងម៉ត់ចត់ ដើម្បីឱ្យមានការកាត់បន្ថយការចំណាយ និង/ឬ ការកាត់បន្ថយតម្លៃយ៉ាងអយុត្តិធម៌។
តើអ្នកអាចធ្វើរបៀបណាខ្លះដើម្បីកែលម្អការខិតខំប្រឹងប្រែងរបស់យើងក្នុងការដោះស្រាយបញ្ហាអាកាសធាតុប្រែប្រួល?	យើងត្រូវចាត់ទុកបញ្ហាប្រែប្រួលអាកាសធាតុថាជាបញ្ហាសកលលោក ។ ខ្ញុំបានខិតខំបញ្ចេញមតិគាំទ្ររហូតឈានដល់ការអនុម័តច្បាប់ស្តីពីការកាត់បន្ថយអតិផរណា (Inflation Reduction Act) ដែលមានការវិនិយោគដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក សម្រាប់ការដោះស្រាយបញ្ហាអាកាសធាតុ។ ខ្ញុំជឿថា ច្បាប់នេះគ្រាន់តែជាការបង់រំលឹក (down payment) របស់យើងទៅលើអ្វីដែលយើងត្រូវធ្វើ ដើម្បីថែរក្សាផែនដីរបស់យើងសម្រាប់សម្រាប់មនុស្សជំនាន់ក្រោយ ។	នេះជាបញ្ហារបស់ពិភពលោកទាំងមូល ។ មានតែសហរដ្ឋអាមេរិកទេ ដែលបានប្រើប្រាស់ប្រាក់ចំណូលផ្ទៃក្នុងដោយសារការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ខណៈដែលប្រទេសចិន និងឥណ្ឌា ដែលជាអ្នកបញ្ចូលប្រាក់ចំណូលកំពស់លោកឈានមុខគេនោះ មិនបានខិតខំប្រឹងប្រែងដើម្បីផ្លាស់ប្តូរការប្រើប្រាស់ប្រេង និងឥន្ធនៈធម្មជាតិទៅជាប្រភពថាមពលស្អាតរបស់ពួកគេនោះទេ ។ កិច្ចខិតខំប្រឹងប្រែងរបស់យើង ត្រូវតែរួមបញ្ចូលនូវការចូលរួមពីប្រទេសទាំងអស់នៅលើពិភពលោក ហើយវាមិនត្រូវជាគោលនយោបាយថាមពលលក់ដោយគ្រាន់តែដែលកំពុងបង្ហាញសេដ្ឋកិច្ចរបស់យើងនោះទេ ។
តើអ្នកគាំទ្រសិទ្ធិទទួលបានសេវាវេជ្ជសាស្ត្រកូនប្រុស ហើយតើអ្នកនឹងធ្វើតាមដំណាក់កាលណាខ្លះដើម្បីពង្រីក ឬរឹតបន្តឹងការទទួលបានសេវាវេជ្ជសាស្ត្រកូនប្រុស ?	ខ្ញុំប្រថាប់យ៉ាងដាច់ខាតថា នឹងការពារសិទ្ធិលូតកូនសម្រាប់ជនជាតិអាមេរិក ហើយខ្ញុំមានមោទនភាពដែលត្រូវបានគាំទ្រដោយអង្គការ Planned Parenthood និងអង្គការ NARAL ។ ខ្ញុំបានបោះឆ្នោតច្រើនដងដើម្បីគាំទ្រឱ្យមានច្បាប់ការពារសិទ្ធិលូតកូន នៅថ្នាក់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងបដិសេធចោលរាល់ការហាមឃាត់ដែលធ្វើឡើងដោយគណបក្សសាធារណរដ្ឋ នៅក្នុងរដ្ឋច្រើន ។ នៅពេលដែលស្ថាប័ននីតិបញ្ញត្តិបានចាត់ចែងច្បាប់ការពារសិទ្ធិលូតកូន (The Roe Act) ខ្ញុំបានផ្តល់សក្ខីកម្មគាំទ្រច្បាប់នេះ។	ការរឹតបន្តឹងកូនប្រុសគឺជាជំនឿផ្ទាល់ខ្លួនរបស់យើង ហើយការសម្រេចចិត្តទទួលយកជំនឿបែបនេះ គួរតែទុកឱ្យអ្នកជំងឺ និងគ្រូពេទ្យជាអ្នកធ្វើ ។ ដូចជំនឿផ្ទាល់ខ្លួនរបស់យើងទៀតដែរ បទប្បញ្ញត្តិទាំងឡាយគួរតែត្រូវបានសម្រេចដោយរដ្ឋនីមួយៗ មិនមែនសម្រេចដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកទេ ។
តើអ្នកនឹងដោះស្រាយបញ្ហាប្រតិបត្តិការកាត់បន្ថយប្រាក់ចំណូលរបស់អ្នកប្រកាសសុខភាព ទាំងដំណោះស្រាយសម្រាប់រយៈពេលមធ្យម និងរយៈពេលវែង ?	ឪពុកម្តាយរបស់ខ្ញុំជាជនជាតិអាមេរិកជំនាន់ទីមួយ ។ នៅពេលខ្ញុំធំឡើង ខ្ញុំដឹងថា យើងស្ថិតនៅដោយពឹងផ្អែកលើប្រាក់ខែសម្រាប់តែមួយគ្រប់ថ្ងៃ ដោយយើងតែងតែរក្សាខ្លួនកើតមានបញ្ហាសុខភាពធ្ងន់ធ្ងរ ដែលអាចធ្វើឱ្យយើងគ្មានប្រាក់បង់ថ្លៃរបស់យើង។ គ្រួសារជាច្រើននៅក្នុងរដ្ឋម៉ាសាឈូសេត កំពុងរស់នៅជាមួយនឹងការរីករាយខ្លាំងនោះ។ ក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ ខ្ញុំទាមទារបានថាវិភាជន៍យើងដែលវាពិតជាសំខាន់ថាចាត់សម្រាប់គ្រួសារទាំងនោះបង់ថ្លៃផ្ទះជួល ដើម្បីឱ្យពួកគេអាចរក្សាទុកផ្ទះរបស់ពួកគេ និងជួយការពារពួកគេឱ្យមានលំនៅដ្ឋានសម្រាប់ស្នាក់នៅ។	សង្គមត្រូវទទួលខុសត្រូវចំពោះប្រជាជនរបស់យើងដែលគ្មានឥន្ធនៈសម្បូរ ។ យើងគួរតែមានកម្មវិធីបណ្តុះបណ្តាលជំនាញ និងសេវាជួយការងារធ្វើ សម្រាប់ជួយពួកគេ ។ គេបង្កើនដែលមានជំនួយគាំទ្រ និងមានតម្លៃសមរម្យ គួរតែមានសម្រាប់ពួកគេ ដើម្បីឱ្យស្ថិតនៅក្នុងស្ថានភាព ខណៈពេលដែលយើងជួយអ្នកដែលគ្មានឥន្ធនៈសម្បូរ ឱ្យរស់នៅបានប្រសើរឡើង។ សហគមន៍ឱ្យ តាមរយៈការបណ្តុះបណ្តាលជំនាញផ្សេងៗ សម្រាប់ធ្វើការងារ ។
តើអ្នកមានផែនការដោះស្រាយបញ្ហាប្រតិបត្តិការកាត់បន្ថយប្រាក់ចំណូលរបស់អ្នកប្រកាសសុខភាព ហើយតើអ្នកនឹងស្នើដំណោះស្រាយអ្វីខ្លះដើម្បីលុបបំបាត់ចោលឧបសគ្គផ្នែកហិរញ្ញវត្ថុដែលរារាំងស្ទុះនិស្សិតក្នុងការសិក្សានៅថ្នាក់ឧត្តមសិក្សា ?	ជាអ្នកគាំទ្រការប្រើប្រាស់ប្រាក់ចំណូលរបស់ Biden ក្នុងការលើកលែងបំណុលរបស់និស្សិត ដែលមានទឹកប្រាក់រហូតដល់ 50,000 ដុល្លារ ជាពិសេសសម្រាប់អ្នកដែលត្រូវការបំផុត រាប់ទាំងមន្ត្រីរដ្ឋបាល និងបុគ្គលិកថែទាំសុខភាព ដែលបានជួយពួកយើងរយៈពេលវែងក្នុងរយៈពេលនេះ។ ប៉ុន្តែការលើកលែងបំណុលនោះអាចជួយកាត់បន្ថយបញ្ហាប្រតិបត្តិការ ។ យើងត្រូវដោះស្រាយបញ្ហានៃការបង់ថ្លៃចូលរៀននៅមហាវិទ្យាល័យ ដែលវាថ្លៃខ្ពស់បំផុត ។	មហាវិទ្យាល័យ និងសាកលវិទ្យាល័យបានបង្កើតបញ្ហា ដូច្នេះពួកគេគួរតែទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហានោះ ។ អ្នកបង់បង្គោលទាំងឡាយមិនមែនទទួលខុសត្រូវចំពោះបញ្ហាដែលពួកគេមិនបានបង្កើតនោះទេ ។ អនុញ្ញាតឱ្យពួកគេប្រើពូកទី 7 នៃច្បាប់ស្តីពីការរក្សាធន ប្រសិនបើពួកគេរក្សាធន និងអនុញ្ញាតឱ្យរៀបចំថវិកាសម្រាប់បណ្តុះបណ្តាលឡើងវិញ រួមជាមួយនឹងការផ្តល់ការលើកលែងចំពោះប្រាក់កម្ចីប្រសិនបើពួកគេចូលបម្រើសម័យកម្ពុជា ឬសេវាស្រដៀងគ្នា ។
តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះវិធានការគ្រប់គ្រងកំរើង ដែលនឹងប៉ះពាល់យ៉ាងខ្លាំងចំពោះស្ត្រីភាពសាធារណជន ហើយតើអ្នកនឹងស្នើដំណោះស្រាយអ្វីខ្លះដើម្បីជំរុញឱ្យសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តដោយសភា ?	ការទាមទារឱ្យមានការត្រួតពិនិត្យដ៏ប្រសើររបស់មនុស្សគ្រប់គ្នាដែលទិញកាតែង គឺជាជំហានដំបូងដែលយើងអាចធ្វើបានដើម្បីឱ្យមនុស្សដែលមិនជួបការងារ អាចទិញកាតែងបាន ។ ការនោះមិនអាចចាត់ទុកជាកិច្ចការចុងបញ្ចប់នៃអ្វីដែលយើងត្រូវធ្វើនោះទេ។ ខ្ញុំបានគាំទ្រព្រលឹមដោយមានទានភាពចំពោះច្បាប់បង្កើនសេចក្តីព្រាងច្បាប់ដោយអង្គការ ដែលបានចុះហត្ថលេខាជាច្បាប់ក្នុងរយៈពេលជាង 20 ឆ្នាំ ប៉ុន្តែយើងត្រូវបន្តធ្វើការជាច្រើនបន្ថែមទៀត ។	មនុស្សគ្រប់រូបមានសិទ្ធិកាន់អាវុធសម្រាប់ការពារខ្លួន។ មនុស្សដែលត្រូវបានគេរកឃើញថា ជាប់ពាក់ព័ន្ធនឹងបទល្មើស ដោយសារហិង្សាធ្ងន់ធ្ងរ ឬកំពុងមានបញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរ គួរតែត្រូវបានដាក់កម្រិតលើសិទ្ធិប្រកាសសុខភាពកាន់អាវុធ និងការងារធ្វើ តាមរយៈដំណើរការនៃការត្រួតពិនិត្យសុខុមាលភាព និងហេតុផលត្រឹមត្រូវ នៅក្នុងការអនុវត្តន៍នីតិវិធីដើម្បីកាត់បន្ថយសិទ្ធិកាន់អាវុធ ។

ចម្លើយចំពោះការស្ទង់មតិ របស់បេក្ខជនសមាជិកសភាសហរដ្ឋអាមេរិក ប្រចាំសង្កាត់លេខ ៣ នៃតំបន់មីឌឌីលសិក្ស

បន្ត



Lori Trahan




Dean Tran

តើអ្នកពេញចិត្ត កន្លែងណាជាងគេ នៅក្នុងក្រុងឡូរែល ?

ការដើរកម្សាន្តតាមមាត់ទន្លេឡូរែល

ភោជនីយដ្ឋានអាស៊ីអាគ្នេយ៍ពិតប្រាកដណាមួយក៏បាន

តើអ្នកចូលចិត្តខ្សែភាពយន្តណាជាងគេ ?



សម្ព័ន្ធដើម្បីការបោះឆ្នោតនៅក្រុង
ឡូវែល (Lowell Votes)
សហការជាមួយអង្គការ ...



សូមជួយទិញទំនិញផ្សេងៗនៅក្នុង
ហាងរបស់យើង!
lowellvotes.org/shop

ជានិច្ចកាល អ្នកត្រូវមានព័ត៌មានថ្មីៗនៅក្នុង
សៀវភៅណែនាំនេះ ដែលយើងបោះពុម្ព
នៅលើបណ្តាញអ៊ីនធឺណិត (អនឡាញ) !
lowellvotes.org/2022guides